

សំណួរដែលគេ

Tufts Medicine

តែងសួរជាញឹកញាប់

សំណួរដែលគេតែងសួរជាញឹកញាប់អំពីការផ្លាស់ប្តូរឈ្មោះថ្មីរបស់

# Tufts Medicine

## តើមានអ្វីកំពុងតែកើតឡើង?

ប្រព័ន្ធសុខភាព Wellforce កំពុងផ្លាស់ប្តូរឈ្មោះទៅជា Tufts Medicine ។ ប្រព័ន្ធសុខភាពរួមមាន Circle Health/Lowell General Hospital, MelroseWakefield Healthcare, Tufts Medical Center, Home Health Foundation និងគ្រូពេទ្យជាង 2,000 នាក់នៅក្នុងបណ្តាញរួមបញ្ចូលគ្នាជាគ្លីនិកមួយ។

## ហេតុអ្វីបានជាឈ្មោះប្រព័ន្ធត្រូវបានផ្លាស់ប្តូរ?

ប្រព័ន្ធរបស់យើងត្រូវបានបង្កើតឡើងនៅលើប្រភេទប្រព័ន្ធសុខភាពផ្សេងៗគ្នា ដែលជាប្រព័ន្ធមួយដែលផ្តល់នូវបទពិសោធន៍ថែទាំប្រកបដោយគុណភាពខ្ពស់ និងភ្ជាប់ទំនាក់ទំនងពេញលេញសម្រាប់សហគមន៍ និងអ្នកជំងឺរបស់យើងនៅជិតផ្ទះតាមដែលអាចធ្វើទៅបាន។ ក៏ប៉ុន្តែ ដោយគ្មានឈ្មោះប្រព័ន្ធដែលចែករំលែក និងអាចស្គាល់បាន អ្នកប្រើប្រាស់ អ្នកជំងឺ និងគ្រូពេទ្យបង្អែកមិនដឹងថាយើងទាំងអស់គ្នាមានទំនាក់ទំនងគ្នាទេ។ ដោយប្រើឈ្មោះអង្គការក្នុងស្រុករបស់យើង រួមបញ្ចូលគ្នាជាមួយឈ្មោះប្រព័ន្ធមួយ សហគមន៍របស់យើងនឹងដឹងថា ជាអ្វីទៅ គ្រូពេទ្យ និងគិលានុបដ្ឋាយិកាដែលមានទេពកោសល្យចំនួន 15,000 នាក់ អ្នកវិទ្យាសាស្ត្រ និងយោជិត និងអ្នកអប់រំ គឺកំពុងធ្វើការស្រុះស្រួលគ្នាដើម្បីកែលម្អជីវិតរបស់ពួកគេតាមរយៈវិធីទំនើប និងប្រកបដោយភាពច្នៃប្រឌិត ដើម្បីលើកកម្ពស់សុខភាពរបស់ពួកគេ។

## ហេតុអ្វីបានជាគេជ្រើសរើស Tufts Medicine ជាឈ្មោះថ្មីនៃប្រព័ន្ធ?

ថ្មីនេះ Wellforce បានឱ្យយើងដំណើរការរៀបចំផែនការយុទ្ធសាស្ត្រ ដើម្បីកំណត់ទិសដៅសម្រាប់អនាគតនៃប្រព័ន្ធរបស់យើង និងហៅវាថាវិធីដែលសេវាកម្ម និងវិធីសាស្ត្ររបស់យើងចំពោះការថែទាំសុខភាពគឺមានតែមួយគត់នៅក្នុងទីផ្សារនេះ។ ជាផ្នែកនៃដំណើរការនោះ យើងបានព្រមព្រៀងថា យើងត្រូវក្លាយជាប្រព័ន្ធសុខភាពដែលរួមបញ្ចូលគ្នាបន្ថែមទៀត ដើម្បីបម្រើសហគមន៍ និងអ្នកជំងឺរបស់យើងឱ្យកាន់តែល្អបំផុត។ ដើម្បីសម្រេចបាននូវគោលដៅរបស់យើង យើងត្រូវការឈ្មោះសាធារណៈដែលភ្ជាប់យើងទាំងអស់គ្នានៅក្នុងក្រសែភ្នែករបស់អ្នកប្រើប្រាស់។ ឈ្មោះដែលបានចែករំលែកឱ្យកាន់តែច្បាស់ដល់ពិភពលោក ថាយើងកំពុងតែធ្វើការរួមគ្នាដើម្បីធ្វើឱ្យការថែទាំសុខភាពកាន់តែមានភាពប្រសើរឡើង។

យើងបានធ្វើការស្រាវជ្រាវអ្នកប្រើប្រាស់យ៉ាងទូលំទូលាយ ដើម្បីយល់ពីឈ្មោះអ្វីដែលនឹងជួយយើងឱ្យសម្រេចបាននូវគោលដៅរបស់យើង យ៉ាងជាប់រហ័ស និងជាមួយនឹងតម្លៃដ៏អស្ចារ្យបំផុត។ អ្នកប្រើប្រាស់ និងគ្រូពេទ្យទាំងអង្គ Massachusetts ភាគខាងកើត បានប្រាប់យើងថា "Tufts" គឺជាឈ្មោះដែលពួកគេបានស្គាល់ និងគោរពយ៉ាងខ្លាំង។ លើសពី 75 ភាគរយបានប្រាប់យើងថា ពួកគេនឹងទំនងជាប្រើគ្រូពេទ្យ មន្ទីរពេទ្យ និងសេវាសុខភាពផ្សេងទៀតដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងឈ្មោះ Tufts ។ ឈ្មោះនេះក៏មានប្រជាប្រិយភាពយ៉ាងខ្លាំងជាមួយនឹងមនុស្សដែលមិនទាន់បានទទួលការយកចិត្តទុកដាក់ពីយើង ដែលជាសញ្ញាបង្ហាញពីឱកាសសម្រាប់ការលូតលាស់។

លើសពីនេះទៀត ឈ្មោះបង្ហាញពីទំនាក់ទំនងដ៏រឹងមាំរបស់យើងជាមួយសាកលវិទ្យាល័យ Tufts និងសាលាពិសេសរបស់ខ្លួន។ មានឱកាសសំខាន់ៗក្នុងការពង្រីកទិដ្ឋភាពនៃសកម្មស្រាវជ្រាវ និងការបង្រៀនរបស់យើង ដើម្បីលើកកម្ពស់សុខភាព និងជីវិតរបស់បុគ្គល និងសហគមន៍ចម្រុះដែលយើងបម្រើនៅទូទាំងរដ្ឋ New England ។



# សំណួរដែលគេតែងសួរជាញឹកញាប់

## តើនឹងមានអ្វីកើតឡើងចំពោះឈ្មោះ Wellforce ទៅ?

ចាប់ពីថ្ងៃទី 1 ខែមីនា ឆ្នាំ 2022 តទៅ យើងនឹងចាប់ផ្តើមលុបបំបាត់ឈ្មោះ Wellforce បន្តិចបន្តួច។ យើងបានប្រើ Wellforce ខណៈពេលដែលយើងកំពុងធ្វើការងារនៅពីក្រោយឆាក ដើម្បីបង្កើតប្រព័ន្ធសុខភាពរបស់យើង ប៉ុន្តែវាមិនមែនជាឈ្មោះដែលអ្នកប្រើប្រាស់ស្គាល់ ឬយល់ច្បាស់នោះទេ។ វានឹងត្រូវការពេលវេលា ក៏ដូចជាធនធានជាច្រើន ដើម្បីអប់រំអ្នកប្រើប្រាស់អំពី Wellforce ប៉ុន្តែ Tufts គឺជាឈ្មោះដែលសាធារណជនយល់ និងគោរពគ្នា។ វានឹងចំណាយពេលខ្លះក្នុងការផ្លាស់ប្តូរឯកសារយោងបច្ចុប្បន្នទាំងអស់ទៅកាន់ Wellforce ដូច្នេះហើយ អ្នកប្រហែលជាមើលឃើញវាមួយរយៈពេលទៀត។ យើងនឹងធ្វើការឆ្ពោះទៅរកការជំនួសទាំងស្រុងនៅក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។

## តើមន្ទីរពេទ្យ និងសេវាកម្មក្នុងស្រុកនឹងរក្សាទុកឈ្មោះរបស់ពួកគេដែរឬទេ?

បាទប្រាកដ។ មន្ទីរពេទ្យក្នុងស្រុករបស់យើងត្រូវបានគេគោរពយ៉ាងខ្លាំង និងជាចំណុចអាទិភាពដ៏សំខាន់សម្រាប់សហគមន៍របស់យើង។ មន្ទីរពេទ្យរបស់យើងនឹងរក្សាឈ្មោះរបស់ពួកគេ និងបន្តប្រើប្រាស់ប្រកបដោយមោទនភាព។ ឈ្មោះក្នុងស្រុក និងឈ្មោះ Tufts Medicine នឹងបង្ហាញនៅក្នុងទ្វេប្រយោជន៍ ដូច្នេះអ្នកប្រើប្រាស់ អ្នកជំងឺ និងយោជិតដែលមានសក្តានុពល និងអ្នកផ្សេងទៀតនឹងទាញបានល្អបំផុតនៅលើពិភពលោក - ការថែទាំក្នុងស្រុកដែលពួកគេស្គាល់ និងជឿទុកចិត្ត ក៏ដូចជាការទទួលបានការថែទាំកម្រិតខ្ពស់បំផុតដោយគ្មានការប៉ះពាល់នៅពេលដែលពួកគេត្រូវការការម្រិតខ្ពស់ថែទាំដែលមានតែមជ្ឈមណ្ឌលវេជ្ជសាស្ត្រសិក្សាប៉ុណ្ណោះ។

**ទាំងនេះគឺជាទូរគ្រោះទូរស័ព្ទនិងចាប់ផ្តើមប្រើប្រាស់នៅពាក់កណ្តាលមិថុនា**



## ចុះចំណែកមូលនិធិ Home Health Foundation វិញ?

មូលនិធិ Home Health Foundation នឹងផ្លាស់ប្តូរឈ្មោះរបស់ខ្លួនដើម្បីផ្តុះបញ្ចាំងយ៉ាងល្អបំផុតនូវសេវាកម្មដ៏ទូលំទូលាយ ដែលវាផ្តល់ជូនពីការថែទាំសុខភាពតាមផ្ទះ និងការថែទាំសុខភាពនៅមន្ទីរពេទ្យប្រាប់អ្នកជំងឺចុងក្រោយ ទៅមន្ទីរពេទ្យនៅសេវាកម្មតាមផ្ទះ និងច្រើនទៀត។ នៅថ្ងៃទី 2 ខែមីនា ឆ្នាំ 2022 យើងនឹងចែករំលែកឈ្មោះថ្មីជាមួយនឹងក្រុមមូលនិធិ Home Health Foundation និងបន្ទាប់មកជាមួយនឹងប្រព័ន្ធទាំងមូល។ រង់ចាំតាមដានដើម្បីស្វែងយល់បន្ថែម។

មូលនិធិ Home Health Foundation នឹងត្រូវបានផ្លាស់ប្តូរឈ្មោះរបស់ខ្លួនដើម្បីផ្តុះបញ្ចាំងយ៉ាងល្អបំផុតនូវសេវាកម្មដ៏ទូលំទូលាយ ដែលវាផ្តល់ជូនពីការថែទាំសុខភាពតាមផ្ទះ និងការថែទាំសុខភាពនៅមន្ទីរពេទ្យប្រាប់អ្នកជំងឺចុងក្រោយ ទៅមន្ទីរពេទ្យនៅសេវាកម្មតាមផ្ទះ និងច្រើនទៀត។ ឈ្មោះថ្មីរបស់វានឹងប្តូរទៅជា Tufts Medicine Care at Home ។

## ចុះចំណែក Wellforce Clinically Integrated Network វិញយ៉ាងម៉េចដែរ?

បណ្តាញរបស់យើងដែលមានគ្រូពេទ្យជាង 2,000 នាក់ យុត្តិធម៌បង្ហាញពីការជំនួយការគ្រូពេទ្យ និងគ្រូពេទ្យស្រាវជ្រាវ ឥឡូវនេះនឹងត្រូវបានគេហៅថា Tufts Medicine Integrated Network ។ បណ្តាញនេះរួមបញ្ចូលទាំងគ្រូពេទ្យ និងក្រុមថែទាំនៅក្នុងការអនុវត្តលក្ខណៈឯកជននៅក្នុងសហគមន៍ ក៏ដូចជាអ្នកទទួលបានការងារធ្វើពីប្រព័ន្ធសុខភាពរបស់យើង។ ពួកគេធ្វើការដើម្បីលើកកម្ពស់គុណភាព ការថែទាំដែលមានតម្លៃសមរម្យ និងសមធម៌នៅទូទាំងតំបន់ភាគខាងកើតនៃរដ្ឋ Massachusetts ។



# សំណួរដែលគេតែងសួរជាញឹកញាប់

## តើមានអ្វីកើតឡើងចំពោះឈ្មោះ Circle Health?

Circle Health គឺជាឈ្មោះដែលបានប្រើកាំងពីឆ្នាំ 2012 ដើម្បីទំនាក់ទំនងជាមន្ទីរពេទ្យ Lowell General Hospital អតីតមជ្ឈមណ្ឌល Saints Medical Center និងបុគ្គលិកផ្នែកវេជ្ជសាស្ត្ររបស់ពួកគេដែលកំពុងធ្វើការរួមគ្នា ដើម្បីលើកកម្ពស់សុខភាពនៃសហគមន៍របស់ពួកគេ។ ច្រើនដូចនឹងអ្វីដែលយើងកំពុងតែធ្វើក្នុងពេលនេះជាមួយនឹង Tufts Medicine ឈ្មោះ Circle Health បានផ្តល់សញ្ញាដល់អ្នកជំងឺថា រាល់ការថែទាំទាំងអស់របស់ពួកគេនឹងត្រូវបានផ្សព្វផ្សាយ។ ឥឡូវនេះ យើងអាចចែករំលែកបានយ៉ាងទូលំទូលាយថា រាល់សេវាកម្មមន្ទីរពេទ្យ Lowell General Hospital និងសេវាកម្មគ្រូពេទ្យទាំងអស់ត្រូវបានផ្សព្វផ្សាយទៅវិញទៅមក និងភ្ជាប់ទៅសេវាកម្មបន្ថែមនៅទូទាំងតំបន់ភាគខាងកើតនៃរដ្ឋ Massachusetts ភាគជាអ្នកដឹកនាំរបស់ Circle Health បានសម្រេចចិត្តផ្លាស់ប្តូរពីការប្រើប្រាស់ឈ្មោះ Circle Health និងកំពុងតែបង្កើតតម្រូវការសម្រាប់ការផ្លាស់ប្តូរឈ្មោះបន្តិចម្តងៗសម្រាប់គ្រឿងបរិក្ខារ ការបំពេញមុខងារ សេវាកម្ម និងកម្មវិធីដែលមានម៉ាក Circle Health របស់ខ្លួន។ ក្រុមនេះមានអាយុណាស់ថា វានឹងមានការយល់ច្រឡំសម្រាប់អ្នកប្រើប្រាស់ក្នុងការព្យាយាមយល់ថា Lowell General គឺជាផ្នែកមួយនៃ Circle Health ហើយបន្ទាប់មក Circle Health គឺជាផ្នែកមួយនៃ Tufts Medicine ។ គោលការណ៍សំខាន់ៗនៅពីក្រោយការបង្កើត Circle Health ទាំងអស់ត្រូវបានប្រលំប្រលាយយ៉ាងប្រុងប្រយ័ត្នក្នុងការបង្កើតឈ្មោះ Tufts Medicine និងការធានាសម្រាប់យើង។

## ចុះចំណែក MelroseWakefield Healthcare វិញ?

មន្ទីរពេទ្យ MelroseWakefield Hospital និងមន្ទីរពេទ្យ Lawrence Memorial Hospital of Medford នឹងរក្សាឈ្មោះរបស់ពួកគេនៅក្នុងការរួមបញ្ចូលគ្នាជាមួយនឹង Tufts Medicine ។ យើងនឹងផ្តោតលើប្រព័ន្ធ ឬក៏នឹងឈ្មោះមន្ទីរពេទ្យ ហើយនឹងលុបបំបាត់មន្ទីរពេទ្យ MelroseWakefield Healthcare បន្តិចម្តងៗ។

## តើពេលណាទើបធ្វើការលុបបំបាត់នេះ?

នៅថ្ងៃទី 1 ខែមីនា ឆ្នាំ 2022 យើងបានចាប់ផ្តើមដំណើរការជំនួសឈ្មោះ និងទូរស័ព្ទរបស់ Wellforce ដោយឈ្មោះ និងទូរស័ព្ទរបស់ Tufts Medicine ។ អ្វីៗមួយចំនួននឹងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ខណៈពេលដែលអ្វីៗផ្សេងទៀតនឹងចំណាយពេលវេលាច្រើនទៀត។

នៅថ្ងៃទី 11 ខែមេសា ឆ្នាំ 2022 យើងនឹងធ្វើការផ្លាស់ប្តូរទូរស័ព្ទនៅគ្រប់អង្គភាពសមាជិករបស់យើង។ នៅពេលនោះ រាល់សមាជិកទាំងអស់នឹងត្រូវបានផ្តល់ជូនក្បាលសំបុត្រអេឡិចត្រូនិកថ្មី គំរូ PowerPoint និងឧបករណ៍ផ្សេងទៀតដើម្បីចាប់ផ្តើមប្រើប្រាស់ប្រព័ន្ធ និងឈ្មោះក្នុងស្រុករួមគ្នា ដើម្បីពង្រឹងអ្វីដែលកំពុងធ្វើការប្រតិបត្តិការរួមគ្នា ដើម្បីផ្តល់នូវការថែទាំប្រកបដោយគុណភាពខ្ពស់បំផុត និងមានការសម្របសម្រួលបំផុតដែលអាចធ្វើទៅបាន។ ការផ្លាស់ប្តូរនឹងធ្វើឡើងបន្តិចម្តងៗ យើងនឹងប្រើប្រាស់ការផ្តល់ជូនបច្ចុប្បន្នដែលសមាជិកមាននៅក្នុងបញ្ជីសារពើភ័ណ្ណនៃសម្ភារៈបោះពុម្ព ដូច្នេះយើងមិនទទួលបានការចំណាយដែលមិនចាំបាច់នោះទេ។ អ្វីៗមួយចំនួននឹងផ្លាស់ប្តូរក្នុងរយៈពេលពីរបីសប្តាហ៍ ខណៈដែលរបស់ខ្លះដូចជាស្លាកសញ្ញាអាចចំណាយពេលវេលាបានលើសពីមួយឆ្នាំ។

## តើមជ្ឈមណ្ឌល Tufts Medical Center ផ្តុំទម្ងន់កាន់តែច្រើននៅក្នុងប្រព័ន្ធតម្រូវនេះ

### ថាតើឈ្មោះរបស់វាមានទំនាក់ទំនងយ៉ាងដិតដល់ទៅនឹងឈ្មោះប្រព័ន្ធថ្មីដែរឬទេ?

ទេ។ យើងបានបង្កើតជាប្រព័ន្ធនៃភាពស្មើគ្នា — ជាអង្គការដែលនាំមកជាមួយគ្នានូវសហគមន៍ និងមតិសិក្សាដ៏ល្អបំផុត។ ការប្តេជ្ញាចិត្តរបស់យើងក្នុងការក្លាយជាប្រព័ន្ធនៃភាពស្មើគ្នានៅតែរឹងមាំដូចពីកាលមុន។ ក្នុងនាមជាមជ្ឈមណ្ឌលសិក្សារបស់យើង មជ្ឈមណ្ឌល Tufts Medical Center ដើរតួនាទីយ៉ាងសំខាន់នៅក្នុងប្រព័ន្ធរបស់យើង ហើយវាធ្វើដូច្នេះក្នុងនាមជាសមាជិកស្នើភាពជាមួយនឹងមន្ទីរពេទ្យសហគមន៍ គ្រូពេទ្យ និងសេវាកម្មសុខភាពដ៏ទូលំទូលាយ រួមទាំងការថែទាំនៅផ្ទះផងដែរ។ ឈ្មោះ Tufts Medicine ដូចបញ្ជាក់ពីទំនាក់ទំនងដិតដល់ជាមួយនឹងសាកលវិទ្យាល័យ Tufts University និងសាកលវិទ្យាល័យ Tufts University School of Medicine ។ មានឱកាសជាច្រើនក្នុងការពង្រីកការបង្រៀន និងការស្រាវជ្រាវទៅក្នុងសហគមន៍។



# សំណួរដែលគេតែងសួរជាញឹកញាប់

## តើភាពជាអ្នកដឹកនាំនៃការផ្លាស់ប្តូរប្រព័ន្ធ — តើមនុស្សមកពីមជ្ឈមណ្ឌល Tufts Medical Center ឬសាកលវិទ្យាល័យ Tufts University បានបង្កើនទំនួលខុសត្រូវ/ភាពជាម្ចាស់ដែរឬទេ?

ទេ។ ការដឹកនាំរបស់យើងនៅតែដដែល។ លោក Michael Dandorff ដែលធ្លាប់ធ្វើជាប្រធាន និងជាតារាងកម្រិតបុគ្គល (CEO) នៃ Wellforce បច្ចុប្បន្ននេះគឺជាប្រធាន និងជាតារាងកម្រិតបុគ្គល (CEO) នៃ Tufts Medicine ។ ក្រុមនៅ Wellforce ថ្ងៃនេះនៅតែដដែលដូចកាលពីម្សិលមិញ។ សាកលវិទ្យាល័យនៅតែជាអង្គការដាច់ដោយឡែកមួយ ដែលមានប្រធាន និងក្រុមប្រឹក្សាដាច់ដោយឡែក។ សាកលវិទ្យាល័យមិនមែនជាម្ចាស់ប្រព័ន្ធសុខភាព ឬមជ្ឈមណ្ឌល Tufts Medical Center នោះទេ។

ទោះបីជាយ៉ាងណាក៏ដោយ កិច្ចសហការគ្នាដ៏អង្គការរបស់ពួកយើងគឺមានភាពរឹងមាំ និងកាន់តែរឹងមាំឡើងថែមទៀត។ ថ្មីៗនេះ សាកលវិទ្យាល័យ និងប្រព័ន្ធសុខភាពបានបង្កើតជំហររួមគ្នាមួយ ដើម្បីជួយគ្រឹះមិនពាក់កណ្តាលការងាររបស់យើងរួមគ្នា តាមវិធីនានាដើម្បីឱ្យមានឥទ្ធិពលកាន់តែខ្លាំងឡើងៗ។ មុខតំណែងគឺ ត្រូវទទួលបាននៃសាកលវិទ្យាល័យ Tufts University School of Medicine និងជាមន្ត្រីប្រធានផ្នែកសិក្សារបស់ Tufts Medicine (ជាអតីត Wellforce) ។

## ហេតុអ្វីបានជាការប្តូរឈ្មោះកើតមានឡើងនៅពេលនេះ?

យើងនឹងអនុវត្តកំណត់ត្រាសុខភាពអេឡិចត្រូនិក Epic ថ្មីរបស់យើងនៅថ្ងៃទី 2 ខែមេសា ឆ្នាំ 2022 ។ ក្រុមហ៊ុន Epic នឹងភ្ជាប់អ្នកថែទាំ និងអ្នកជំនាញរបស់យើងតាមប្រព័ន្ធដីជម្រក ដែលមិនធ្លាប់មានពីមុនមក។ អ្នកជំនាញមិនមែនសិទ្ធិចូលប្រើព័ត៌មានសុខភាពរបស់ពួកគេទាំងអស់ តាមរយៈកម្មវិធីទូរសព្ទដៃមួយ ហើយនឹងមានវិក្កយបត្រមួយសម្រាប់រាល់សេវាកម្មរបស់ពួកគេនៅទូទាំងអង្គការរបស់យើងទាំងអស់។ វាជាការរំខានដល់ស្នាក់នៅដ៏ល្អដ៏ល្អអំពីឈ្មោះប្រព័ន្ធថ្មីរបស់យើង មុនពេលពួកគេចាប់ផ្តើមទទួលបានព័ត៌មានដូចជាកិច្ចប្រកាស ឬការបញ្ជាក់ពីការណែនាំដូចដែលមានទូរស័ព្ទរបស់ Tufts Medicine ។ នោះគឺជាហេតុផលចម្បងដែលយើងតែកំពុងប្រកាសឈ្មោះប្រព័ន្ធថ្មីនៅពេលនេះ។

## តើការប្តូរម៉ាកយីហោនេះមានន័យយ៉ាងណាចំពោះអ្នកជំងឺ?

ឥឡូវនេះ អ្នកជំងឺនឹងអាចមើលឃើញកាន់តែងាយស្រួលអំពីរបៀបដែលអង្គការរបស់យើងទាំងអស់ត្រូវបានផ្សារភ្ជាប់។ ពួកគេអាចយល់បានកាន់តែច្បាស់ថា ក្រុមថែទាំនៅក្នុងសហគមន៍ នៅមជ្ឈមណ្ឌលសិក្សា និងនៅក្នុងផ្ទះរបស់ពួកគេទាំងអស់គឺជាផ្នែកនៃក្រុមតែមួយ។ មនុស្ស និងអង្គការដែលពួកគេស្គាល់ និងជឿទុកចិត្តនៅតែប្តូរចិត្តចំពោះពួកគេ។ បន្ថែមពីនេះទៀត វានឹងកាន់តែច្បាស់ដែលថា អង្គការក្នុងស្រុករបស់ពួកគេ គឺជាផ្នែកមួយនៃបណ្តាញសេវាកម្ម និងក្រុមថែទាំដ៏ទូលំទូលាយនៅទូទាំងតំបន់ភាគខាងកើតនៃរដ្ឋ Massachusetts និងលើសពីនេះ។ សេវាកម្ម និងក្រុមថែទាំនេះត្រូវបានផ្សារភ្ជាប់ និងអាចក្លាយជាមួយមួយនឹងរាល់តម្រូវការថែទាំទាំងអស់របស់ពួកគេ — ពីការថែទាំបង្ការ រហូតដល់ការថែទាំបឋម និងការថែទាំអ្នករងរបួស រហូតដល់ការថែទាំមន្ទីរពេទ្យប្រាប់អ្នកជំងឺចុងក្រោយ។

## តើការផ្លាស់ប្តូរម៉ាកយីហោនេះមានន័យយ៉ាងដូចម្តេចចំពោះវេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា និងបុគ្គលិក?

រាល់សមាជិកក្រុមរបស់យើងទាំងអស់នឹងបន្តធ្វើការដូចម្តេចដូចម្តេច — ថែទាំអ្នកជំងឺ និងសហគមន៍របស់យើង។ ឆាប់ៗនេះ ក្រុមការងារនឹងចាប់ផ្តើមឃើញឱ្យឃើញឱ្យឃើញស្ថាប័នរបស់ពួកគេ ហើយអាចនឹងទទួលបានសំណូមពរអំពីអត្ថន័យរបស់វាពីអ្នកជំងឺ គ្រួសារ និងមិត្តភក្តិរបស់ពួកគេ។ អ្នករាល់គ្នាគួរតែមានអារម្មណ៍ថា មានអំណាចក្នុងការចែករំលែកជាមួយបណ្តាញរបស់ពួកគេថា Tufts Medicine គឺជាឈ្មោះប្រព័ន្ធ ដែលប្រមូលផ្តុំយើងទាំងអស់គ្នា ដើម្បីផ្តល់នូវការថែទាំពិសេស និងការផ្សព្វផ្សាយសម្រាប់ពួកគេ។

## តើការផ្លាស់ប្តូរម៉ាកយីហោនេះមានន័យយ៉ាងដូចម្តេចចំពោះមន្ទីរពេទ្យដែលជាសមាជិករបស់ប្រព័ន្ធ? តើពួកគេកំពុងតែបញ្ចូលគ្នាជាមួយនឹងមជ្ឈមណ្ឌល Tufts Medical Center មែនដែរឬទេ?

ទេ។ មន្ទីរពេទ្យរបស់យើង មន្ទីរពេទ្យ Lowell General Hospital មន្ទីរពេទ្យ MelroseWakefield Hospital មន្ទីរពេទ្យ Lawrence Memorial Hospital of Medford និងមជ្ឈមណ្ឌល Tufts Medical Center រួមជាមួយនឹងមូលនិធិ Home Health Foundation និងបណ្តាញគ្រូពេទ្យបញ្ជូនគ្នាជាតំណែងរបស់យើងគឺជាអង្គការសមាជិកនៃ Tufts Medicine ។ ប្រតិបត្តិការប្រចាំថ្ងៃនៅអង្គការនឹងមិនផ្លាស់ប្តូរជាមួយនឹងសេចក្តីប្រកាសនេះទេ។ អ្នកដឹកនាំនៅតែដដែល



# សំណួរដែលគេតែងសួរជាញឹកញាប់

ហើយការរំលែកទាំងនេះអាចខុសគ្នាទៅតាមតំបន់។ មន្ទីរពេទ្យក្នុងស្រុកនៅក្នុងប្រព័ន្ធ Tufts Medicine និងបន្តប្រតិបត្តិការក្រុមហ៊ុនផ្សេងៗខ្លួន ដោយភ្ជាប់ជាមួយនឹងឈ្មោះ Tufts Medicine ។

## តើម៉ាកយីហោថ្មីនេះមានន័យយ៉ាងដូចម្តេចចំពោះអ្នកអប់រំ និងអ្នកស្រាវជ្រាវផ្នែកវេជ្ជសាស្ត្រ?

ការដាក់ឈ្មោះប្រព័ន្ធរបស់យើងថា Tufts Medicine បង្ហាញពីទំនាក់ទំនងយ៉ាងជិតស្និទ្ធរបស់យើងជាមួយនឹងសាកលវិទ្យាល័យ Tufts University ក៏ដូចជាសារៈសំខាន់នៃការរួមគ្នាជាមួយការបង្រៀន និងការស្រាវជ្រាវនៅក្នុងប្រព័ន្ធរបស់យើងផងដែរ។ ការធ្វើការជាមួយសាកលវិទ្យាល័យ Tufts University យើងសង្ឃឹមថានឹងពង្រីកទិសដៅរបស់សាកលវិទ្យាល័យ និងការបង្រៀនរបស់យើងទូទាំងប្រព័ន្ធរបស់យើង ខណៈពេលដែលបង្កើតទិសដៅសម្រាប់ការរៀនសូត្រ ការសហការ និងការអភិវឌ្ឍន៍នៃកម្មវិធីសំខាន់ៗទាំងនេះ។

## តើហេតុអ្វីបានជាឈ្មោះថ្មីនេះត្រូវបានប្រកាសនៅពេលឥឡូវនេះ ប្រសិនបើវាមិនចូលជាធរមានរហូតដល់ខែមេសានោះទេ?

យើងទទួលស្គាល់ថា វាមានសារៈសំខាន់ក្នុងការផ្តល់ឱ្យគ្រូពេទ្យ អ្នកគ្រប់គ្រង ដៃគូ និងអ្នកជំនីរបស់យើងនូវពេលវេលាគ្រប់គ្រាន់ ដើម្បីរៀបចំសម្រាប់ការផ្លាស់ប្តូរនេះ។ ជាមួយនឹងទំហំនៃប្រព័ន្ធសុខភាពរបស់យើងនៅទូទាំងទីតាំងជាច្រើន ការផ្លាស់ប្តូរទាំងនេះមិនកើតឡើងពេញមួយយប់នោះទេ។ យើងបានជ្រើសរើសយកខែមេសា ព្រោះតែប្រព័ន្ធរបស់យើងនឹងដាក់ឱ្យដំណើរការប្រព័ន្ធកំណត់ត្រាសុខភាពអេឡិចត្រូនិក Epic ថ្មីដល់អ្នកជំនីរដែលមានស្រាប់ទាំងអស់នៅថ្ងៃទី 2 ខែមេសា ឆ្នាំ 2022 ក្រុមហ៊ុន Tufts Medicine ហើយយើងចង់ប្រាកដថា អ្នករាល់គ្នាយល់ពីការផ្លាស់ប្តូរនេះ។

## តើ Wellforce ត្រូវការឆ្លងកាត់ដំណើរការបច្ចុប្បន្នភាពណាមួយ ដើម្បីបង្កើតម៉ាកយីហោឡើងវិញជាផ្លូវការដែរឬទេ?

ខណៈពេលដែលមានដំណើរការរួចរាល់ ដើម្បីផ្លាស់ប្តូរឈ្មោះរបស់យើងជាផ្លូវការ វាមិនមានលក្ខខណ្ឌតម្រូវសម្រាប់ការផ្លាស់ប្តូរម៉ាកយីហោនោះទេ។

## តើព័ត៌មានទំនាក់ទំនងសម្រាប់ក្រុមថែទាំនឹងផ្លាស់ប្តូរជាមួយនឹងការប្តូរម៉ាកយីហោដែរឬទេ?

ទេ។ ការផ្លាស់ប្តូរម៉ាកយីហោនិងមិនមានឥទ្ធិពលដល់របៀបដែលអ្នកប្រើប្រាស់ និងអ្នកជំនីរទាំងអស់ក្រុមថែទាំរបស់ពួកគេនោះទេ។ ការបើកដំណើរការ Epic នឹងផ្តល់ជូនអ្នកប្រើប្រាស់ អ្នកជំនីរ និងគ្រូពេទ្យណែនាំទូទៅអំពីថ្មី លឿន និងងាយស្រួលជាងមុន ដើម្បីផ្តល់ទៅកាន់ក្រុមថែទាំរបស់ពួកគេ សូមមើលព័ត៌មានកំណត់ត្រាសុខភាពការណ៍កំពូចតាមការវិភាគ និងច្រើនទៀត។ អ្នកនឹងត្រូវបានគេប្រើប្រាស់ទៅតាមព័ត៌មានអំពីកម្មវិធីទូទៅសព្វថ្ងៃ myTuftsMed និងវិបធានរបស់អ្នកជំនីរក្នុងពេលឆាប់ៗនេះ។

## តើការថែទាំដោយផ្ទាល់នឹងផ្លាស់ប្តូរដោយសារតែការផ្លាស់ប្តូរម៉ាកយីហោដែរឬទេ?

ទេ។ យើងនឹងបន្តផ្តល់នូវការថែទាំសុខភាពដែលមានគុណភាពខ្ពស់ តម្លៃសមរម្យ អាចចូលប្រើបាន និងមានសមត្ថកិច្ចផ្នែកវេជ្ជសាស្ត្រដល់បុគ្គល និងសហគមន៍ដែលពឹងផ្អែកមកលើយើង។ នៅពេលយើងឈានទៅមុខ ឈ្មោះប្រព័ន្ធដែលប្រមូលជាមួយអ្នកប្រើប្រាស់នឹងដូចម្តេចមួយខ្លះក្នុងការផ្តល់ការថែទាំដ៏ល្អបំផុត។ រាល់សេវាកម្មរបស់យើងទាំងអស់ត្រូវបានភ្ជាប់ ហើយថាមនុស្ស 15,000 នាក់គឺកំពុងតែធ្វើការជាមួយគ្នាជាមួយរាល់ថ្ងៃ ដើម្បីជួយធ្វើឱ្យអ្នកជំនីរ និងសហគមន៍របស់យើងមានសុខភាពល្អ។

## តើការចំណាយលើការថែទាំសុខភាព (ដូចជាការបង់ប្រាក់រួម និងការចំណាយចេញពីហោប៉ៅផ្សេងទៀត) នឹងកើនឡើងដោយសារការផ្លាស់ប្តូរម៉ាកយីហោដែរឬទេ?

ទេ។ ការផ្លាស់ប្តូរម៉ាកយីហោនិងមិនប៉ះពាល់ដល់ថ្លៃចំណាយក្នុងការថែទាំសុខភាពនោះទេ។



# សំណួរដែលគេតែងសួរជាញឹកញាប់

តើការសម្រេចចិត្តនេះមានពាក់ព័ន្ធជាមួយនឹងការបិទប្រគល់របស់អ្នកជំងឺនៅមន្ទីរពេទ្យកុមារ **Tufts Children's Hospital** ដែរឬទេ?

ទេ។ ពេទ្យកុមារនៅផ្នែកដែលសំខាន់មួយក្នុងការថែទាំដែលយើងផ្តល់ជូនទូទាំងប្រព័ន្ធ។ សេវាកម្មនៃពេទ្យកុមារគឺជាផ្នែកមួយនៃ **Tufts Medicine** ដូចជាការសិក្សាពីជំងឺបេះដូង ការថែទាំបឋម ការសិក្សាពីសរសៃប្រសាទ ការថែទាំតាមផ្ទះ មន្ទីរពេទ្យព្យាបាលអ្នកជំងឺចុងក្រោយ និងសេវាកម្មជាច្រើនទៀត។ ដូចដែលបានប្រកាសពីមុនអ៊ីចឹង ឈ្មោះមន្ទីរពេទ្យកុមារ **Tufts Children's Hospital** នឹងលែងប្រើទៀតហើយ បន្ទាប់ពីប្រគល់របស់អ្នកជំងឺត្រូវបានបិទនៅថ្ងៃទី 1 ខែកក្កដា ឆ្នាំ 2022 ។

